

第12課 安全7 機械操作

សុវត្ថិភាព 7 វិធីប្រើគ្រឿងម៉ាស៊ីន

■ 目標 ■

機械を使う際の注意点について質問できる。

អាចសួរសំណួរស្តីពីចំណុចដែលត្រូវប្រុងប្រយ័ត្នបាន នៅពេលប្រើគ្រឿងម៉ាស៊ីន។

作業中に生じる危険を聞いて、理解できる。

អាចស្តាប់ហើយយល់អំពីគ្រោះថ្នាក់ដែលអាចកើតមានឡើងនៅពេលកំពុងធ្វើការ។

説明を聞いたあと、自分の理解が正しいか、確認できる。

បន្ទាប់ពីបានស្តាប់សេចក្តីពន្យល់ អាចដឹងថា ការយល់របស់ខ្លួនត្រឹមត្រូវឬទេ។

■^{かいわ}会話I■

アリフさんは船上で機械についての説明を聞いています。

鈴木 この きかいで ろーぷを まきあげる。
この 機械で ロープを 巻き揚げる。


アリフ つかう とき、なにに きを つけますか。
使う とき、何に 気を つけますか。

鈴木 そうだな。
そうだな。

うごいて いる とき、ちかづかない ほうが いいよ。
動いて いる とき、近づかない ほうが いいよ。

ろーぷに あたって、けがを するから。
ロープに 当たって、けがを するから。

アリフ わかりました。
わかりました。



■ 会話 I ■

លោហអាវិហ្វ កំពុងស្តាប់គេពន្យល់អំពីគ្រឿងម៉ាស៊ីននៅលើកប៉ាល់។

Suzuki ប្រើម៉ាស៊ីននេះ ដើម្បីទាញរ៉ឺឌ្យូញ។

Arif ពេលប្រើ តើត្រូវប្រយ័ត្នអ្វីខ្លះ?

Suzuki អូ!

ពេលប្រើវា មិនត្រូវទៅជិតទេ។

អាចប៉ះនឹងខ្សែពួរ វាធ្វើឱ្យរបួស។

Arif បាទ! ខ្ញុំយល់ហើយ។

■^{かいわ}会話2■

アリフさんはカキの運搬用コンベアの使い方を聞いています。

鈴木 この きかいで かきを さぎょうばに はこぶ。
この 機械で カキを 作業場に 運ぶ。

すいっちは ここね。
スイッチは ここね。


アリフ なにか あぶない ことは ありますか。
なにか 危ない ことは ありますか。

鈴木 かいてんぶに くずが よく 詰まるよ。
回転部に くずが よく 詰まるよ。

きかいを とめてから、とってね。
機械を 止めてから、取ってね。

アリフ わかりました。
わかりました。

きかいを とめてから、くずを とります。
機械を 止めてから、くずを 取ります。



■ 会話2 ■

លោកអសរិហ្វកំពុងស្តាប់គេពន្យល់អំពីវិធីប្រើម៉ាស៊ីនជញ្ជូនដេរ៉ូស្តាឡប។

Suzuki ប្រើម៉ាស៊ីននេះដើម្បីដឹកជញ្ជូនដេរ៉ូស្តាឡបទៅកន្លែងកែច្នៃ។

នេះគឺជាប្តីតុងបើកបរ។

Arif តើនៅកន្លែងនេះ មានអ្វីដែលជាគ្រោះថ្នាក់ដែរឬទេ?

Suzuki នៅកន្លែងដែលវិល អាចមានសម្រាប់ដាប ធ្វើឱ្យវាគាំង។

ត្រូវបញ្ឈប់ម៉ាស៊ីន មុននឹងដកសម្រាម។

Arif បាទ! ខ្ញុំយល់ហើយ។

បញ្ឈប់ម៉ាស៊ីនសិន មុននឹងដកសម្រាម។

■^{かいわ}会話3■

アリフさんは脱貝機を見えています。

鈴木 ここに ろーぶを かけて、すいっちを 入れる。
ここに ロープを かけて、スイッチを 入れる。

ろーぶから かきがはずれて、したに おちる。
ロープから カキが 外れて、下に 落ちる。

したで せんじょうする。わかった？
下で 洗浄する。わかった？

アリフ えーっと…
えーっと…


すいっちを 入れてから、ろーぶを かけます。
スイッチを 入れてから、ロープを かけます。

鈴木 ちがうよ。
違うよ。

ろーぶ、すいっちの じゅんだよ！
ロープ、スイッチの 順だよ！

アリフ ろーぶ、すいっち、ですね。
ロープ、スイッチ、ですね。

鈴木 うん。
うん。



■ 会話3 ■

លោកអារិហ្វកំពុងមើលម៉ាស៊ីនដកខ្សែ។

Suzuki ត្រូវបំពាក់ខ្សែពួរនៅកន្លែងនេះ ហើយចុចប៊ូតុងដំណើរការម៉ាស៊ីន។

ខៀវស្ពាន្តបរម្មតពីខ្សែ ហើយធ្លាក់។

ត្រូវលាងសម្អាតនៅខាងលក្រោម។ យល់ឬទេ?

Arif បាទ!

ចុចប៊ូតុងដំណើរការហើយ ទើបចងខ្សែ។

Suzuki ទេ! មិនមែនទេ។

ត្រូវចងខ្សែមុន ហើយបន្ទាប់មកចុចប៊ូតុង។

Arif ខ្សែ ហើយបន្ទាប់មកប៊ូតុង។

Suzuki ហ្នឹងហើយ។

■ ことば ■

	ことば	読み
1	ロープ	ろーぷ
2	巻き揚げる	まきあげる
3	気をつける	きをつける
4	動く	うごく
5	近づく	ちかづく
6	当たる	あたる
7	けがをする	けがをする
8	カキ	かき
9	作業場	さぎょうば
10	回転部	かいてんぶ
11	くずが詰まる	くずがつまる
12	止める	とめる
13	くずを取る	くずをとる
14	ロープをかける	ろーぷをかける
15	スイッチを入れる	すいっちをいれる
16	外れる	はずれる
17	落ちる	おちる
18	洗浄（する）	せんじょう（する）
19	網	あみ
20	引っ張る	ひっぱる
21	裾	すそ
22	締める	しめる
23	魚を獲る	さかなをとる
24	漁港	ぎょこう
25	箱詰め	はこづめ
26		
27		
28		
29		
30		

安全7 機械操作

សុវត្ថិភាព 7 វិធីប្រើគ្រឿងម៉ាស៊ីន

■ ことば ■

	意味
1	ខ្សែ
2	រ៉ឺ
3	ប្រយ័ត្ន
4	ដំណើរការ, មានចលនា
5	ទៅជិត
6	ត្រូវ
7	រងរបួស
8	ងៀវស្អាត
9	កន្លែងធ្វើការ, កន្លែងកែច្នៃ
10	ផ្នែកដែលវិល
11	ស្ទុះសម្រាម
12	បញ្ឈប់
13	ដកសម្រាម
14	បំពាក់ខ្សែ
15	ចុចប៊ូតុង
16	រហូត
17	ធ្លាក់
18	លាងសម្អាត
19	សំណាញ់
20	ទាញ
21	មាត់(សំណាញ់), តែម
22	ចងឱ្យតឹង
23	ចាប់ត្រី
24	ផែនេសាទ
25	ដាក់ក្នុងប្រអប់
26	
27	
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。
指導員にチェックしてもらいましょう。

★ ~ほうが いい

うごいて いる とき、ちかづかない ほうが いいよ。

動いて いる とき、近づかない ほうが いいよ。

そこに たたない ほうが いいです。

① そこに 立たない ほうが いいです。

ゆっくり やった ほうが いいです。

② ゆっくり やった ほうが いいです。

あみを ひっぱった ほうが いいですか。

③ 網を 引っ張った ほうが いいですか。

④

⑤

★ ~てから、...

きかいを とめてから、くずを とります。

機械を 止めてから、くずを 取ります。

あみの すそを しめてから、さかなを とります。

① 網の 裾を 締めてから、魚を 獲ります。

あんぜんを かくにんしてから、すいっちを 入れます。

② 安全を 確認してから、スイッチを 入れます。

ぎょこうに かえってから、はこづめ します。

③ 漁港に 帰ってから、箱詰め します。

④

⑤

■ 応用練習 ■

នៅ(4)(5) សូមសរសេរល្បះដែលអ្នកប្រើ។
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ~ほうが いい

ពេលប្រើវា មិនត្រូវទៅជិតទេ។

- ① កុំឈរនៅទីនោះជាការល្អ។
- ② ធ្វើយឺតៗជាការល្អ។
- ③ ទាញសំណាញ់ជាការល្អ។
- ④
- ⑤

★ ~てから、...

បញ្ឈប់ម៉ាស៊ីនសិន មុននឹងដកសម្រាម។

- ① ចងមាត់សំណាញ់ហើយទើបចាប់ត្រី។
- ② ធ្វើការបញ្ជាក់ថា មានសុវត្ថិភាពហើយទើបចុចប៊ូតុងដំណើរការម៉ាស៊ីន។
- ③ ត្រឡប់មកដៃនេសាទហើយ ទើបដាក់ប្រអាប់។
- ④
- ⑤

わたしの かいわ

モデル^{かいわ}会話を^{さんこう}参考にして、^{かいわ}会話を^か書きましょう。

^{しどういん}指導員にチェックしてもらいましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។